



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

— ៩ ខែធ្នូ ឆ្នាំ២០១៨ —

អនុប្រតីស្ស ពួនិជ្ជ

ការប្រតិប្បន្លេនយុទ្ធផល



ចំណាំនគរបោះ ដែនកិច្ចប្រជាធិបតេយ្យ

www.legalcodecambodia.com

www.facebook.com/legalcodelawoffice

App Store & Play Store : **LEGAL CODE LIBRARY** (មិនមែនម៉ាស៊ីនប្រជាធិបតេយ្យ)



**ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ**

រាជរដ្ឋាភិបាលកម្ពុជា

លេខ: ៣៨០. ២២៤៧. ២៩

អនុប្រធិត្យ

នគរបាល

ការគ្រប់គ្រងទូទៅ

រាជរដ្ឋាភិបាល

- បានយើង្ហាមចុះផ្ទាល់នៃព្រះរាជាណាចក្រកម្ពុជា
- បានយើង្ហាមរាជរដ្ឋប្រកបដ នស/រកណ/០៩០៨/១០៨៨ ចុះថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០០៨ ស្តីពីការ
តែងតាំងរាជរដ្ឋប្រកបដ នៃព្រះរាជាណាចក្រកម្ពុជា
- បានយើង្ហាមរាជរដ្ឋប្រកបដ នស/៩៩/៩៩ ចុះថ្ងៃទី២០ ខែកញ្ញា ឆ្នាំ១៩៩៩ ដែលប្រកាសចូរបារិយាយ
ថ្មីស្តីពីការរៀបចំទីក្រុង នគរបាលនិងសំណង
- បានយើង្ហាមរាជរដ្ឋប្រកបដ នស/រកម/០៩៩៩/០៩ ចុះថ្ងៃទី២៣ ខែមិថុនា ឆ្នាំ១៩៩៩ ដែលប្រកាស
ចូរបារិយាយថ្មីស្តីពីការបង្កើតក្រសួងរៀបចំដែនដី នគរបាលនិងសំណង
- បានយើង្ហាមរាជរដ្ឋប្រកបដ នស/រកម/០៩០៩/១៩ ចុះថ្ងៃទី៣០ ខែសីហា ឆ្នាំ២០០៩ ដែលប្រកាស
ចូរបារិយាយថ្មីស្តីពីការរៀបចំទីក្រុង នគរបាលនិងសំណង
- បានយើង្ហាមរាជរដ្ឋប្រកបដ នស/រកម/០៩៩៩/០៩៩ ចុះថ្ងៃទី២៣ ខែមិថុនា ឆ្នាំ១៩៩៩ ដែលប្រកាស
ចូរបារិយាយថ្មីស្តីពីការរៀបចំសំណង នគរបាលនិងសំណង
- បានយើង្ហាមរាជរដ្ឋប្រកបដ នស/រកម/០៩៩៩/០៩៩ ចុះថ្ងៃទី២៤ ខែមិថុនា ឆ្នាំ១៩៩៩ ដែលប្រកាស
ចូរបារិយាយថ្មីស្តីពីការរៀបចំសំណង នគរបាលនិងសំណង
- បានយើង្ហាមរាជរដ្ឋប្រកបដ នស/រកម/០៩៩៩/០៩៩ ចុះថ្ងៃទី២៥ ខែមិថុនា ឆ្នាំ១៩៩៩ ស្តីពីធនធានអនុញ្ញាតសាលាសង
- បានយើង្ហាមរាជរដ្ឋប្រកបដ នស/រកម/០៩៩៩/០៩៩ ចុះថ្ងៃទី២៥ ខែមិថុនា ឆ្នាំ១៩៩៩ ស្តីពីការរៀបចំ
សំណង នគរបាលនិងសំណង
- បានយើង្ហាមរាជរដ្ឋប្រកបដ នស/រកម/០៩៩៩/០៩៩ ចុះថ្ងៃទី២៥ ខែមិថុនា ឆ្នាំ១៩៩៩ ស្តីពីការរៀបចំ
សំណង នគរបាលនិងសំណង



- បានយើងអនុក្រឹត្យលេខ១៩៤ អនក្រ.បក ចុះថ្ងៃទី២៩ ខែសីហា ឆ្នាំ២០០៧ ស្តីពីការជាក់បញ្ចាំ ការផ្លាស់សិក្សាលើការដូលរយៈពេលវិះ បុសិទ្ធិធម៌ទានដើសម្រេគិច្ច
- បានយើងអនុក្រឹត្យលេខ១៩៦ អនក្រ.បក ចុះថ្ងៃទី១២ ខែសីហា ឆ្នាំ២០០៨ ស្តីពីការត្រួតព្រម និងប្រើប្រាស់អារាសហកម្ពុសិទ្ធិ
- បានយើងអនុក្រឹត្យលេខ១៩៧ អនក្រ.បក ចុះថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០០៩ ស្តីពីការត្រួតព្រមដឹងឱ្យ តាមបណ្តាញផ្លូវជាតិ និងផ្លូវរចនាក្រឹង
- បានទទួលការងារការពាណិជ្ជកម្មប្រចាំខែ នាទីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩

**នគរបាល
ខេត្តកំពង់ចាម
ចាន់ក្រុងប្រព័ន្ធដែលបានបង្កើតឡើង**

ចារ្យត្រា ១..

អនុក្រឹត្យនេះ មានគោលដៅកំណត់អំពីការរៀបចំ និងការត្រួតព្រមបង្កើតឡើង ព្រមទាំងគោលការណ៍ យន្តការ និងនិវិធីសម្រាប់ការងារបច្ចុប្បន្ន ដើម្បីបង្កើតឡើង និងដំណឹងផ្សេងៗទៀត នៅក្នុងបរិវេណាដែលបើរើ។

ចារ្យត្រា ២..

អនុក្រឹត្យនេះមានគោលបំណងខ្ពស់ទៅ៖

- ធានាការរារសិទ្ធិកម្មសិទ្ធិសម្របច្ចាប់បសកម្មសិទ្ធិករវិនិច្ឆ័យ និងកម្មសិទ្ធិករវិនិច្ឆ័យដែលមានសំណង់នៅបៀវ និងសំណង់ផ្សេងទៀត ព្រមទាំងកម្មសិទ្ធិករវិនិច្ឆ័យកំណត់ដោយការងារ នៃអារាសហកម្ពុសិទ្ធិនៅក្នុងបរិវេណាដែលបើរើ
- សម្រួលដែលការងារត្រួតព្រមបង្កើតឡើង និងការត្រួតព្រមដើម្បីបង្កើតឡើង និងដំណឹងផ្សេងទៀតនៅក្នុងបរិវេណាដែលបើរើ
- សម្រួលដែលកម្មសិទ្ធិករវិនិច្ឆ័យនៅបៀវ និងសំណង់ផ្សេងទៀត ក្នុងបរិវេណាដែលបើរើ ក្នុងការលក់ ការងារ ការធ្វើអំណោយ ការបន្ទាន់មានកក ការដូលអចិន្តក្យាយ ការចាក់ហើយ និងការជាក់បញ្ចាំនូវកម្មសិទ្ធិរបស់ខ្លួនតាមដូចជាប់
- ធានាការរារម្មសាធារណៈនានា និងរក្សាផ្ទៃករណៈ និងសណ្ឋាប់ច្បាប់សាធារណៈ នៅក្នុងបរិវេណាដែលបើរើ
- បង្កើតក្នុងប៊ូលីហើយ ស្រួលដែលវិនិយោគិន ក្នុងការសាយសង្គមបុរីក្នុងគោលបំណងសម្រាប់លក់ បុង្គល នៅព្រះរាជាណាចក្រកម្ពុជា។

ចារ្យត្រា ៣..

អនុក្រឹត្យនេះ មានវិសាលភាពអនុវត្តចំពោះបុរីត្រួតព្រមបង្កើតឡើង នៅក្នុងប្រព័ន្ធដែលបានបង្កើតឡើង



ទាញតាម ៤.-

វាក្សសព្វដែលប្រើបានអនុក្រឹត្យនេះមាននឹងយុទ្ធផលទេ :

- បុរី សំដោដល់ជីតាំងមួយដែលត្រូវបានរៀបចំ ជីឡូត ជាសំណង់លំនៅប៉ាន សំណង់ផ្លូវ លម្អិត សាធារណៈ និងហេដ្ឋារចនាសម្ព័ន្ធភាព នៅលើក្រាលដីពេមួយ ស្របតាមគម្រោងប្រចាំសរុបសំបុរី ដែលបានទទួលការអនុញ្ញាតដាច់វិរាង។
- ក្រាលដី សំដោដល់ក្រាលដីដែលអ្នកអភិវឌ្ឍបុរី ប្រើបានដាចីតាំងសម្រាប់រៀបចំបុរី ។ ក្រាលដីរបស់បុរីចំការចេញដាចីឡូត ជីឡូតលំនៅប៉ាន និងដំណង់ផ្លូវទៀត ដែលអាចមានកម្មសិទ្ធិការ ដោយ ទៀត្យការ លើជីឡូត ធើប្រកែទំនៃប៉ាន និងអារមិនមួយទៅ លំនៅប៉ាននៅក្នុងបរិរោលបុរី មាន ជាអាជីវិត ក្នុងក្រុងបុរី និងអារមិនមួយទៅ និងប្រកែទំនៃជីឡូត។
- ជីឡូត សំដោដល់ចំណោកនៅដី ដែលចំការចេញពីក្រាលដី ជាចីតាំងនៃបុរី ហើយដែលអ្នកអភិវឌ្ឍបុរី នូវបច្ចេការណ៍ប្រកែទំនៃជីឡូត។
- ផ្ទុរាជ្យចុល សំដោដល់ផ្ទុរាជ្យដែលមានកំណត់នៅក្នុងប្រចាំសរុបសំបុរី ដែលបានសម្រេចជាមួយនៅក្នុងបុរី និងត្រូវចាត់ចូលជាមួយនៅក្នុងបុរី សម្រាប់ការប្រើបានរៀល របស់កម្មសិទ្ធិការតាំងអស់ នៅក្នុងបុរី។
- អ្នកអភិវឌ្ឍបុរី សំដោដល់រូបវត្ថុបុគ្គល បុន្ណិតិបុគ្គល ដែលជាកំទុនវិនិយោគនិកការសាងសង់បុរី។
- ប្រុងសរុបសំបុរី សំដោដល់ប្រុងជីតាំងជីឡូត ជីឡូតលំនៅប៉ាន និងដំណង់ផ្លូវទៀត មានមាត្រាឌ្ឋាន ១៩០០ បុ ១៩០០ នៅលើក្រាលដី មួយដែលនៅលើប្រុងសរុបនេះ បញ្ចាក់ពីការបានៗទីតាំងនៃជីឡូត និងទីតាំងនៃសំណង់ក្នុងក្រាលដីដែលជាកម្មវត្ថុនៃពាក្យសំរែោះ ប្រុងខ្សោយចំណាំ តុច និងចំណាំផ្ទុរាជ្យចុល ក្នុងបរិរោលបុរី ដូរតម្រូវនៃអារា ទំហំដីនិងក្រឡារ៉ីដីជីឡូតនិមួយ។ ច្បាស់ណាស់ ចម្លាយរាយអារមិនមួយ ចម្លាយពីអារមិនមេត្តាប្រចាំប្រទេសក្រាលដី ព្រមទាំងមានការរៀបចំដីក្នុងផ្លូវ ទៀតនៅដីម៉ែន (ដៅដំណឹង សុវត្ថភាព និងចំណោកចំណួន) របង កន្លែងត្រូវបានបញ្ជាញសាធារណៈ សម្រាប់បញ្ជាញទីកកុងក្នុង ទីតាំងអារមិនមួយ ទីតាំងអារមិនមេត្តាប្រចាំប្រទេសក្រាលដី ព្រមទាំងមានការរៀបចំដីក្នុង សិត្សក្នុង។
- ប្រុងសាបក្សកម្ម សំដោដល់ប្រុងដែលជាដីក្នុងសាបក្សកម្ម បញ្ហាពីការរៀបចំអារមួយ ដែលមាន មាត្រាឌ្ឋាន ១៩០០ បុ ១៩០០ និង១៩០០ មានជាអាជីវិត ៖ ប្រុងអារម្មតប៉ាន ប្រុងដីបុល ប្រុងមុខ ភាពនៃអារម្មតប៉ាន ប្រុងពុំបណ្តុំក្នុងនិងអារា ប្រុងបណ្តុំក្នុងក្រឡារ៉ី ប្រុងអារម្មតប៉ាន និងតារាងការប្រើប្រាស់បណ្តុំបានសំណង់ និងសន្លែស្សែននៃការប្រើបាន។
- សន្លិទិន្ន សំដោដល់ជនដែលទទួលបន្ទាន់សិទ្ធិ និងករណីយកិច្ចរបស់មកដន់បានរយៈសន្លិកកម្ម។
- សន្លិកកម្ម សំដោដល់ការដ្ឋាននិងសិទ្ធិ និងករណីយកិច្ចរបស់មកដន់នៅខេត្តឱ្យសន្លិទិន្នប្រាកប្រើប្រាស់ តាមដទៃ ប្រាកប្រាស់។
- មតិកជន សំដោដល់ជនដែលបានស្វាប់នៅហើយ។



**ឯកសារ
អាណាពិធី**

ទាំងអស់

មានពេរបរិស្ថាបុត្រិល បុន្ទីតិបុគ្គលដែលមានសញ្ញាតិខ្លួនប៉ុណ្ណោះ ទីបាបចានសិទ្ធិកម្មសិទ្ធិលើជីវិត ដឹងទូល់នៅបាន និងដឹងលើជីវិតផ្សេងទៀត ដែលស្ថិតក្នុងបរិរោគនៅបុរី លើកដែងតែមានបទយុទ្ធផលថ្មីប៉ែង ផ្សេងៗនៅទេ។

ទាំងអស់

ក្បាលដឹងប្រាប់សាងសង់បុរី ត្រូវពេជ្រាក្បាលដឹងពេមួយ ដែលត្រូវបានចុះបញ្ជីចំណើនការនៅក្នុងឈ្មោះកែវ តាមបញ្ជីដឹង ឬស្ម័គ្រីរកោដ្ឋុះបញ្ចីអចលនវត្ថុ ក្នុងករណីដែលក្បាលដឹងប្រាប់សាងសង់បុរីមានត្រឹមក្បាលដឹង អ្នកអភិវឌ្ឍបុរី ត្រូវធ្វើការបង្រួមក្បាលដឹងទៀតជាក្បាលដឹងពេមួយជាមុនសិន លើកដែងតែក្បាលដឹងប្រាប់សាងសង់បុរី មានផ្ទុរាសារណ៍ និង/ឬផ្ទុរាជីកដែលមានទីនំយ៉ាងគិច ២ ដែលត្រូវបានកាត់។

ក្នុងករណីដែលក្បាលដឹងប្រាប់សាងសង់បុរី ស្ថិតនៅក្នុងយុទ្ធផល សង្គាត់ខុសទៀត ហើយក្បាលដឹងនៅជាប់ត្រា អ្នកអភិវឌ្ឍបុរី ត្រូវធ្វើការបង្រួមក្បាលដឹងនៅក្នុងយុទ្ធផល សង្គាត់និមួយាជាយទៀត ប៉ុន្តែអ្នកអភិវឌ្ឍបុរីត្រូវរក្សាមុខត្រាំប្រចាំសំណង់ រាយការ សង្គាត់ទាំងនេះ ជាបុរីសារណ៍ ស្របតាមបញ្ជីនិងក្រុមក្រុម។

ក្នុងករណី ដែលជីវិត ដឹងទូល់នៅបាន និងដឹងលើជីវិត មានចំណុចប្រកែលដឹងបុរិសរុបពេមួយ នៅពេលដោរលើកដែលបុរិសរុប ឬជីវិត ឬជីវិតលំនៅបាន និងដឹងលើជីវិត អ្នកអភិវឌ្ឍបុរី ត្រូវស្រីស្តី បំបែកក្បាលដឹងបុរិសរុប ទៅកាមប្រកែលនិងចំណុចជីវិត ដឹងទូល់នៅបាន និងដឹងលើជីវិយោ ផ្សេងទៀតស្របតាមបុរិសរុបសំបុរី ទៅផ្លូវបាលសុវត្ថិភាព ។ ការបង្រួមក្បាលដឹង និងការបំបែកក្បាលដឹងត្រូវធ្វើការប្រចាំសំណង់ ឬដែលការប្រចាំសំណង់ ស្របតាមបញ្ជីនិងបទយុទ្ធផល។

ទាំងអស់

មុននឹងស្រីស្តីការសម្រេចដឹងបុរិសរុបសំបុរី អ្នកអភិវឌ្ឍបុរី ត្រូវពិច្រាជាយោបល់ចុះការពាណិជ្ជកម្ម មុនសិន ជាមួយអាជ្ញាធមានសមត្ថកិច្ចបាក់តែមួយ ដឹងបុរិសរុបសំបុរី ក្នុងគោលដៅធ្វើឲ្យស្របតាមបញ្ជីនិងក្រុមក្រុម ទូទៅនៃការប្រើប្រាស់ដឹងបុរិសរុបសំបុរី ស្របតាមបញ្ជីនិងក្រុមក្រុម។

អ្នកអភិវឌ្ឍបុរី មិនអាចកំប្រួលដឹងបុរិសរុបសំបុរី ដែលបានសម្រេចជាដឹងបាន ដោយក្រសួងឈ្មោះបច្ចេកទេសដឹងបុរិសរុបសំបុរី និងសំណង់ទូទៅ នៅទីបានទេ ។ ការកំប្រួលដឹងបុរិសរុបសំបុរី អាចប្រព្រឹត្តទៅបានឱ្យបាន តែមានការអនុញ្ញាត ពីក្រសួងឈ្មោះបច្ចេកទេសដឹងបុរិសរុបសំបុរី និងសំណង់ ហន្ទាប់ពីមានការយល់ព្រមពិកម្ម សិទ្ធិករផ្សេងទៀត ដឹងបុរិសរុបសំបុរិសរុបសំបុរី និងសំណង់ ទៅមានចំណុច ៤ ចំណុច ២ នៃមាត្រាគារ នៃអនុក្រើសទេ។



បូងស្ថាបត្រកម្មទៅសំណង់លំនៅបាន និង/បុសំណង់អារម្មណ៍ឡើងឡើង គ្រួរគោរពតាមច្បាប់ និងបទ-
ប្បញ្ញត្តិជាជារមាន។

ទារាង ៨..

- អ្នកអភិវឌ្ឍបុរី គ្រួរប្រើបច្ចេក មានហេច្ចារចនាសម្ព័ន្ធគ្រប់គ្រង ស្របតាមទំហំផ្ទើដីរបស់បុរីមាន :
- សំណង់អារម្មណ៍អារម្មណ៍ឡើងឡើង និងសំណង់ឡើងឡើង
 - លម្អិតារណៈដូចជា សុវត្ថារ ចំណោមចំយន្ត លម្អិតារណៈជាថីម
 - ផ្លូវចេញចូលបុរី និងរបងបុរី
 - បណ្តាញទីកសាង ឬបុង្គីកក្នុក និងអាងប្រព្រឹត្តកម្មទីកក្នុក ដើម្បីការអនុវត្តការណ៍ និងការរាយអតិថិជ្ជាយដោយបំពាក់ក្រាលបំពងិកសម្រាប់
ពន្លេតែអតិថិជ្ជាយ។

ទារាង ៩..

លម្អិតារណៈ សុវត្ថារ ផ្លូវចេញចូល លម្អិតារណៈ និងរបងបុរី គ្រួរចុះបញ្ជីជាកម្មសិទ្ធិអវិកតរូស
កម្មសិទ្ធិករកុម្មបុរី សម្រាប់ការប្រើប្រាស់រូមរបស់កម្មសិទ្ធិករទាំងអស់ ឡើក្បងបុរី លើកលើងតែលម្អិតារណ៍
បុសុវត្ថារនៃការណ៍ ដែលជាដែកនាំដីឡូត ដីឡូតលំនៅបាន និងដីសំណង់នៃការណ៍ឡើងឡើង ដែលមាន
ដីឡូតដោយឡ្វកិច្ចិមួយ។ ស្របតាមបូងស្ថាបត្រកម្មរបស់បុរីដែលមានសម្រេចឡើយ។

ទារាង ១០..

និតិវិធីនៃការចុះបញ្ជីដីឡូត ដីឡូតលំនៅបាន និងដីសំណង់ឡើងឡើង គ្រួរមានលក្ខណៈសាមញ្ញ ខាយ
ប្រុល និងមានតម្លាកាត់។

ទារាង ១១..

សន្លឹកជននៃមកជននឹមួយ។ ដែលមានកម្មសិទ្ធិលើដីឡូត ដីឡូតលំនៅបាន និងដីសំណង់ឡើងឡើង គ្រួរ
ក្នុងបុរី មានសិទ្ធិទទួលបន្ទូនសិទ្ធិ និងការពុកចូរបស់មកជន ដោយអនុលោមតាមច្បាប់និងបទប្បញ្ញត្តិជាជារ
មាន។ ក្នុងករណីដែលមកពន្លេឡើងឡើង ដោយតាមសន្លឹកជនទទួលបន្ទូន បុសន្លឹកជនបានបង់ចែល បុមរកក
មិនគ្រួរបានចាត់ថែងឡើងឡើងឡើយ តាមបញ្ហាច្បាប់ជាជារមាន មរកកនៅឡើងឡើនោះ គ្រួរចាត់ទុកជាប្រពេសម្បញ្ញត្តិជនរបស់រដ្ឋ។

ទារាង ១២..

អ្នកអភិវឌ្ឍបុរី គ្រួរប្រើបច្ចេកចោរដីឡូតុងមួយ មុននិងប្រកាសលក់ បុជ្ជុលដីឡូត ដីឡូតលំនៅបាន និង
ដីសំណង់ឡើងឡើង ដែលបានសាយសង្គមបុរី។ ឯទេបញ្ចាប់ដីឡូតុងជាលក្ខខណ្ឌមួយនៃការលក់ទិន្នន័យ និង
ដីឡូត ដីឡូតលំនៅបាន និងដីសំណង់ ឡើងឡើង គ្រួរបុរី។



ច្បាស់ ១៦.-

កម្មសិទ្ធិករដៃយោងទៀតនៅជីឡូត ជីឡូតលំនៅបាន បុជីសំណងដៃយោងទៀតក្នុងបុរី មានសិទ្ធិបើប្រាស់អាស្រែយដល់និងចាត់ថែងលើជីឡូត ជីឡូតលំនៅបាន និងដឹសំណងដៃយោងទៀត ដែលជាកម្មសិទ្ធិរបស់ខ្លួន។

សិទ្ធិចាត់ថែងលើជីឡូត ជីឡូតលំនៅបាន និងដឹសំណងដៃយោងទៀត របស់កម្មសិទ្ធិករ មិចធាតាការលក់ការផ្តុះ ការផ្តុះល ប្រទានកម្ម ការបន្ទូលមនុសក ការផ្តុះលអចិន្តូយ ការបង្កើតធមុបភោគ ការបើប្រាស់ និងអាស្រែយនៅ ការងារកំហុងផែក និងការងារកំហង់ ត្រូវអនុវត្តតាមគោលការណ៍ និងនិតិវិធីថ្វាប់ជាងរយាន។

ច្បាស់ ២០.-

កម្មសិទ្ធិករនៅជីឡូត ជីឡូតលំនៅបាន និងដឹសំណងដៃយោងទៀត ត្រូវគោរពតាមបទបញ្ជាផ្ទៃក្នុង ដែលកំណត់របស់ប្រព័ន្ធដែល និងវិធាននៃការវិចំាំ ព្រមទាំងការបំពេញការត្រួតពិច្ចដៃយោងទៀត ដែលថ្វាប់ជាន់កំណត់។

ចិត្តអតិថិជន

យុទ្ធភាព និងវិធីនិងនិធីនៃការចុះហត្ថលើជីឡូត ជីឡូតលំនៅខែនាំ និងអចលនទន្លេដៃយោងទៀតនៅក្នុងបុរី

ច្បាស់ ២១.-

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង មានសមត្ថកិច្ចធ្វើការចុះបញ្ជី និងចេញវិញ្ញាបនបត្រស្ថាល់ម្នាស់ចំណោកងុកដនឹងនៃអគារសហកម្មសិទ្ធិ ចំពោះលំនៅបានដែលមានទម្រង់ជាចំណោកងុកដនឹង នៃអគារសហកម្មសិទ្ធិ និងចេញវិញ្ញាបនបត្រស្ថាល់ម្នាស់អចលនវគ្គ បុបណ្ឌស្ថាល់សិទ្ធិកាន់កាប់អចលនវគ្គ ដូនកម្មសិទ្ធិករនៅជីឡូត ជីឡូតលំនៅបាន និងដឹសំណងដៃយោងទៀតដែលមានក្នុងបុរី។

ច្បាស់ ២២.-

ចំពោះលំនៅបានដែលមានទម្រង់ជាចំណោកងុកដនឹងនៃអគារសហកម្មសិទ្ធិ ការចុះបញ្ជីចំណោកងុកដនឹងនៃអគារសហកម្មសិទ្ធិ ត្រូវអនុវត្តតាមស្ថារតិនៃអនុក្រុករោមខែ១៩ អនក្រ.បក ចុះថ្ងៃទី១៩ ខែសីហា ឆ្នាំ២០០៥ និងបើប្រាស់អគារសហកម្មសិទ្ធិ។

ចំពោះប្រកេឡើឡូត ជីឡូតលំនៅបាន និងដឹសំណងដៃយោងទៀត ដែលមាននៅក្នុងបុរី ត្រូវចុះបញ្ជីតាមបទបញ្ជានតិយុត្តិជាងរយាន។

ច្បាស់ ២៣.-

ការបញ្ចូលក្រាលដឹងចុចមានចំងក្រឹងមាត្រាតំឡុងខែកញ្ញា នៃអនុក្រុករោម ត្រូវបង់ថ្វាប់សេវាសុវិយោជឺ។

រាយការបំបកក្រាលដឹងចុចមានចំងក្រឹងមាត្រាតំឡុងខែកញ្ញា និងចំនួនជីឡូត ជីឡូតលំនៅបាន និងដឹសំណងបន្ទូមឃុំ ដូចមានចំងក្រឹងមាត្រាតំឡុងខែកញ្ញា នៃអនុក្រុករោម ត្រូវបង់ថ្វាប់សេវាសុវិយោជឺ។



ដីសម្រាប់អភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេស សិតក្តុងនៅក្នុងយុ សង្កាត់ខុសទៅ ហើយក្រាលដឹងនៅជាប់ត្រា ម្នាស់ តំបន់សេដ្ឋកិច្ចពិសេស បុគ្គលកកិវិញ្ញុត្រូវធ្វើការបង្រួមក្រាលដឹងនៅក្នុងយុ សង្កាត់នឹមួយាភោយឡើងកិត្តិ បុន្ថែ ត្រូវរក្សាទុកព្រំប្រទល់ រវាងយុ សង្កាត់ទាំងនេះ ជាលម្អិតសាធារណៈស្របតាមពុត្តិ នគរបនិយកម្ពុ។

ការចុះហត្ថលេខាផលនវត្ថុទាំងឡាយ ដែលស្ថិតនៅក្នុងបរិរោគនៃតំបន់សេដ្ឋកិច្ចពិសេស ដែលបង្កើតឡើង ព្រមបាមអនុក្រើក្យរោលខែ១៩ អន្តក្រ.បក ចុះថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០០៥ ស្ថិតការបង្កើត និងការគ្រប់គ្រង តំបន់សេដ្ឋកិច្ចពិសេស ត្រូវអនុវត្តតាមនឹងកិវិធីដែលមានជាថរមាន ដោយបំបែកក្រាលដឹងពាមប្រហែ ទីកំណែសំណងនឹមួយា នៅក្នុងបុង្ឋាយសរុបនៃតំបន់សេដ្ឋកិច្ចពិសេស ។

រាល់ការផ្ទេរសិទ្ធិលើអចលនវត្ថុក្នុងតំបន់សេដ្ឋកិច្ចពិសេស និងការផ្ទេរសិទ្ធិលើអចលនវត្ថុដែលបណ្តាល មកពីការជាតិសំបុរី បុការណ៍លាយបញ្ហាលក្តា នូវការប្រែងវិនិយោគទាំងឡាយ ក្នុងតំបន់សេដ្ឋកិច្ចពិសេស ត្រូវធ្វើការចុះហត្ថលេខាបញ្ជាល់សុវត្ថិភាព ស្របតាមនឹងកិវិធីជាថរមាន ។

លម្អិតសាធារណៈ សុនចោរ ផ្លូវចេញចូល លម្អិតសេវាក្រុម និងរបៀបនៅក្នុងបរិរោគនៃតំបន់សេដ្ឋកិច្ចពិសេស ត្រូវបានគ្រប់ទុកដារនៃកម្មសិទ្ធិករ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ។ រាល់ការសារសង្គម ការចែងចាំ និងការចុះសិទ្ធិលម្អិតសាធារណៈ សុនចោរ ផ្លូវចេញចូល លម្អិតសេវាក្រុម និងរបៀប ដូចមានចំងក្រោះ កម្រិត និងការបង្កើត គឺជាបន្ទុករបស់ម្នាស់តំបន់សេដ្ឋកិច្ចពិសេស បុគ្គលកកិវិញ្ញុ បុជាបន្ទុករបស់កម្មសិទ្ធិករទាំងអស់ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ស្របតាមការការព្រមព្រំបានរវាងម្នាស់តំបន់ និងបុគ្គលកកិវិញ្ញុ និងកម្មសិទ្ធិករ នៅដីឡូត បុសំណងផ្សេងៗឡើត នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ។ លម្អិតសាធារណៈ សុនចោរ ផ្លូវចេញចូល លម្អិតសេវាក្រុម និងរបៀបនៃតំបន់សេដ្ឋកិច្ចពិសេស ត្រូវចុះហត្ថលេខាបញ្ជាល់សុវត្ថិភាព ស្របតាមនឹងកិវិធីជាថរមាន ក្នុងតំបន់សេដ្ឋកិច្ចពិសេស សម្រាប់ការប្រើប្រាស់កម្មសិទ្ធិករទាំងអស់ នៅក្នុងតំបន់ ។


ក្រោពីសុនចោរ ដូចមានចំងក្រោះខាងលើទី៤ នៃមាត្រានេះ អាចមានសុនចោរខ្លះនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ដែលជាដូចកន្លែកនៅដីឡូត បុជាបន្ទុកនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ។ ក្រោពីសុនចោរ ផ្លូវចេញចូល លម្អិតសេវាក្រុម និងរបៀបនៃតំបន់សេដ្ឋកិច្ចពិសេស ត្រូវចុះហត្ថលេខាបញ្ជាល់សុវត្ថិភាព ក្នុងតំបន់សេដ្ឋកិច្ចពិសេស ស្របតាមបុង្ឋាយសរុបរបស់តំបន់សេដ្ឋកិច្ចពិសេស ដែលទទួលបានការសម្រេចជាដូរវាយក្នុងការបង្កើត ។

ចិត្តគត់៦

នគរបាលប្រជាធិបតេយ្យ

ធនការ ២៤..

មន្ទីរប្រជាធិបតេយ្យណាយដែលផ្តល់ឱ្យនឹងអនុក្រើក្យនេះ ត្រូវទុកដានិវារណ៍ ។



ចារ្យតាម ២៦.-

នៃមន្ត្រីទទួលបន្ទុកដើម្បីការគណៈរដ្ឋមន្ត្រី នៃមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៃមន្ត្រីក្រសួងពេ្យបចំដែនដី នគរបាលីយកម្ម និងសំណង់ នៃមន្ត្រី នៃរោលខាថិការ គ្រប់ក្រសួងស្ថាប័ន អភិបាលនៃគណៈអភិបាលរាជធានី ខេត្ត ត្រូវទទួលបន្ទុកអនុវត្តអនុក្រើករោះ ចាប់ពីថ្ងៃចុះហត្ថលេខាពេល។

រាជធានីភ្នំពេញ ថ្ងៃទី១០ ខែ មេសា ឆ្នាំ ២០១៩



សម្រាប់អភិបាលរាជធានីភ្នំពេញ ចុះហត្ថលេខាធីន នៃនៅ

អនុបោន្នេះ :

- ក្រសួងព្រះរាជាណាចក្រកម្ពុជា
- អភិបាលីយកម្មប្រើប្រាស់មនុស្ស
- អភិបាលីយកម្មពេទ្យសក
- អភិបាលីយកម្មនៅក្នុងសក
- អភិបាលីយកម្មនៅក្នុងកិច្ច
- នគរបាលីយកម្មនៅក្នុងក្រសួងពេទ្យ
- នគរបាលីយកម្មនៅក្នុងក្រសួងពេទ្យ
- ជុំចារ្យតាម ២៦
- ការប្រើប្រាស់ -ការប្រើប្រាស់

អូបនីហ៊ូលី

អនុក្រើក្យលេខ ៣៩

អន្តរ.បក ចុះថ្ងៃទី ១០ ខែ មេសា ឆ្នាំ២០១១ ស្តីពីការគ្រប់គ្រងបុរី

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

គ្មានបច្ចេកវិទ្យាល័យ
ស្រុកបាត់ដ្ឋានប្រចាំខែ ៣
នៃសំណាត់បុរី

ឯកចំណាំ :
.....

អនុលោមនាមឈរក្រឹងស្រុក..... នាមប្រធាន ចុះថ្ងៃទី..... ខែ..... ឆ្នាំ២០១១
ស្តីពីការគ្រប់គ្រងបុរី អម្ចាស់ធម៌នៅជាប់នាស់នៃបឹងកេងកង បីជួរសំឡេងបាន
និងសំណាត់ជោគជ័យដោយស្នើសុំការបង្កើតប្រចាំខែ ៣ នៃបុរី.....
បានប្រចាំខែ ៣ នៃបុរី..... នាមប្រធានបាល និងប្រធានបាល នាមប្រធានបាល និងប្រធានបាល
ជាប់នាស់នៃបឹងកេងកង បីជួរសំឡេងបាន.....

ច្បាស់ ១.. គោលការណ៍ធម្មោះ

១.១. បច្ចាស់ ដើរក្នុងនេះកំណត់អំពីការគ្រប់គ្រង និងការប្រើប្រាស់ដឹកឃើត ដឹកឃើតលំនៅបាន និងសំណង់
ផ្សេងទេរៀក នៃបុរី..... ប្រចាំខែ ៣ និងការត្រួតពិនិត្យ និងការត្រួតពិនិត្យ និងការត្រួតពិនិត្យ
របស់កម្មសិទ្ធិការទាំងអស់នៃដឹកឃើត ដឹកឃើតលំនៅបាន និងសំណង់ផ្សេងទេរៀកនៅក្នុងបុរីដោយ
អនុលោមតាមសិទ្ធិ និងការត្រួតពិនិត្យ ដូចមានចំណេះក្នុងជុំក្រុក ៣ នៃអនុក្រើក្យលេខ..... អន្តរ.បក
ស្តីពីការគ្រប់គ្រងបុរី និងបច្ចាស់ពាក់ព័ន្ធដែលទៀតជាបាន។



- ១.៤. បទបញ្ជាដែនក្នុងនេះជាដែនកម្មយោះកិច្ចសន្យាដោរកម្មសិទ្ធិរាជកម្មសិទ្ធិការចាស់ និងកម្មសិទ្ធិករឿង និង ដឹកស្តី ដឹកស្តីជំន៉ាំបោះ បុដ្ឋសំណង់ផ្សេងៗទៀតនៅក្នុងបុរី ហើយដែលកម្មសិទ្ធិករឿងត្រូវរាជការណាម។
- ១.៥. កម្មសិទ្ធិករនៃដឹកស្តី ដឹកស្តីជំន៉ាំបោះ និងដឹកស្តីផ្សេងៗទៀត ព្រមទាំងអ្នកដែលមានជាប្រយោជន៍ ចាំងអស់ត្រូវរាជការណាមបទបញ្ជាដែនក្នុងនេះ ព្រមទាំងថ្មីនិងបទយុទ្ធផ្តីផ្សេងៗជាចរមាន និង ត្រូវរាជក្រសួងយុទ្ធផ្តីផ្តល់សាធារណៈ សេចក្តីផ្តើមផ្លូវ ការគោរពសិទ្ធិអ្នកដែន និងការបំពេញការពិច្ច របស់ខ្លួនឱ្យបានត្រឹមត្រូវ ដើម្បីធានាការសុខអ្នក រាជកម្មសិទ្ធិករចាំងអស់។
- ១.៦. ប្រសិទ្ធភី នោក្នុងបុរីមានសំណង់អារាសហកម្មសិទ្ធិ នោះសហកម្មសិទ្ធិករនៃអារាសហកម្មសិទ្ធិ ត្រូវអនុវត្តដឹងដែរ នូវសិទ្ធិនិងការពិច្ច ដូចមានចែងក្នុងអនុក្រឹកមឺនខែ ១២ និងក្រ.បក ចុះ ថ្ងៃទី១២ ខែសីហា ឆ្នាំ២០០៩ ស្តីពីការត្រូវបែងប្រើ និងប្រើប្រាស់អារាសហកម្មសិទ្ធិ។

ច្បាជ ២.. តាមអគ្គន៍ និងការគោរពបានចូលចិត្ត និងបានចូលចិត្ត

អ្នកអភិវឌ្ឍន៍បុរី និងកម្មសិទ្ធិករនៃដឹកស្តី ដឹកស្តីជំន៉ាំបោះ និងដឹកស្តីផ្សេងៗទៀតនៅបុរី មិនអាចកែប្រែបាន បុដ្ឋសំណង់ផ្សេងៗទៀត ឬចុះឯុទ្ធផ្តីដឹងពីបុងសរបស់បុរី និងបុងស្វាបក្សកម្មបុរី ដែលបាន ទទួលការសម្រេចពីអាជ្ញាធរមានសមត្ថកិច្ចចហើយនៅក្នុងបុរី ការកែប្រែត្រូវអនុវត្តតាមនឹតិវិធីដូចមាន ចែងក្នុងអនុក្រឹកមឺនខែ..... និងក្រ.បក ស្តីពីការត្រូវបែងប្រើ និងបច្ចេកទេសការពិច្ច ការពារោងតែម្នាក់ទៀត។

ច្បាជ ៣.. សិទ្ធិ ការពិច្ច និងការឈត្តិតុលុបសុខនុវត្តន៍កម្មសិទ្ធិករដឹងប្រើប្រាស់


- ៣.១. កម្មសិទ្ធិករនិមួយា និងដឹកស្តី ដឹកស្តីជំន៉ាំបោះ បុដ្ឋសំណង់ផ្សេងៗទៀត នោក្នុងបុរី មានសិទ្ធិពេញលេញ ត្រូវការចាត់ចែង ប្រើប្រាស់ និងការស្រើបាយដែល ជាចំណែកកម្មសិទ្ធិនិងកត្តិនរបស់ខ្លួន តាម ការក្រើមពេលវេលាដោយច្បាប់ បទយុទ្ធផ្តី និងបទបញ្ជាដែនក្នុងនេះ ដូចជាកម្មសិទ្ធិករអាជីវកម្ម ដឹកស្តីដែលត្រូវការពិច្ច បន្ទាល់ដែលកម្មសិទ្ធិក្នុងនរបស់ខ្លួន ការបង្កើតជាប្រាកិកោតសម្រាប់ ជាក់បញ្ចាំ បុជាក់បុរិបុរិទេក បុបង្កើតសិទ្ធិប្រើប្រាស់ និងការស្រើបាយនៅ បុជាដលូបកោតជាថី។
- ៣.២. កម្មសិទ្ធិករនិមួយា ត្រូវគោរពសិទ្ធិរបស់កម្មសិទ្ធិករដែលក្នុងការប្រើប្រាស់ចំណែកជននរបស់ខ្លួន។ ការប្រើប្រាស់ ចំណែកជននេះ ត្រូវបាយក្រារត្រូវប្រសិទ្ធភីការប្រើប្រាស់នោះបង្ការបែប បុ ឧចាន ដល់ទីកន្លែងនៃសេវាក្នុង ប្រកម្មសិទ្ធិនិងកជនផ្សេងៗទៀត។
- ៣.៣. កម្មសិទ្ធិករត្រូវបង្ហាញក្នុងការដោះស្រាយស្រួលដល់បុគ្គលដែលត្រូវមកដើរការថែរាំ ជួសិល បុគ្គលដែលសេវាក្នុង ផ្សេងៗ។ កម្មសិទ្ធិករ មិនអាចមានចារសំណង់ បុគ្គលដែលស្រាយអំពីការសង្គមក្នុងការដោះស្រាយស្រួល ក្នុងការផ្សេលជូន ដែលថែរាយកម្មរបាយនេះឡើយ។



- ៣.៤. ផ្លូវខាងក្រុងទំន់នៅប៊ែន ឬ សំណង់ធ្វើនៅក្នុងបុរី ដែលមើលពុំយើងឲ្យខាងក្រោម កម្ពសិទ្ធិករ អាជីវកម្ម ឬ និងដូសជូលបាន តែមិនអាចបែបាល់ចេតាសម្បត្តិដើម ឬធ្វើក្នុងលិខានិយោប់បែបាល់ដែល រួមដិតខាង ឬធ្វើនូវខ្លួនដែលស្រាកណាការទៅបុរីឡើយ ។
- ៣.៥. សមាជិករណីនៅប៊ែន ឬ សំណង់ធ្វើនៅក្នុង ក្រោម ឬ សរសរប្រៈប្រៈ រួមជាមួយលំនៅប៊ែន ឬ សំណង់ដែលខ្សោត កម្ពសិទ្ធិករធម្មត្រូវដឹងចិត្តក្នុងមួនដើមពីការកំណត់ ឬ ធ្វើ សកម្មភាពណាដែលបង្ហាញត្រូវបានដាក់ ដែលភាពវិងម៉ានិងសុវត្ថិភាពទៅសំណង់ខ្សោត ។
- ៣.៦. កម្ពសិទ្ធិករធម្មយោងមានចំណួនសំខ្សោយប្រឈបាមសមាណក្រទៅទំហំដែនក្រោមនៃដឹងទូទៅ ដឹង ដឹងសំណង់ធ្វើនៅក្នុង ដែលជាកម្ពសិទ្ធិរបស់ខ្លួន ។

ច្បាស់ ៤. សិទ្ធិ នាត់ពុទ្ធឌីឡូ ទិន្នន័យ និងការកំណត់បញ្ជី នៃការបង្កើតក្រុមសេដ្ឋកិច្ច

- ៤.១. ទីកន្លែងនៃសេវាក្រុមនៃបុរីនិមួយៗ អាចមានលក្ខណៈខុសគ្នាតាមល្អាចការណ៍បាន កំណត់សំណង់ដែលបុរីនិមួយៗ ដែល ទីកន្លែងទាំងនេះ អាចមានជាអាជីវកម្ម ៖
- ក) លម្អិតភាពរបាយដែលបាន សូនច្បារ កន្លែងហាត់ប្រាការ ចំណាត់រចយន្ត ជាថីម
 ខ) ផ្លូវចេញចូលបុរី របៀបបុរី
 គ) បណ្តាញទិន្នន័យ បណ្តាញអគ្គិសនី និងទូរទៅនានាមេទ្ទៃ ប្រព័ន្ធសុវត្ថិភាព និងការពារអគ្គិសនី
 ឯករាជក្រឹត់ បណ្តាញទិន្នន័យ និងទូរទៅនានាមេទ្ទៃ ដែលជាប្រភពធម្មតាត្រូវការណ៍បាន ទៅក្នុងបុរី ទៅបីជាបណ្តាញទិន្នន័យ
 រាជការពារតាមចំណោមកងកងនកំង់ខ្សោយ
 យ) ទីកន្លែងនៃសេវាក្រុមធ្វើនៅខ្សោត ... ។
- ៤.២. កម្ពសិទ្ធិករទាំងអស់ មានសិទ្ធិប្រើប្រាស់ទីកន្លែងនៃសេវាក្រុម ។ ទីកន្លែងនៃសេវាក្រុមនេះ មិនអាចយក មក ប្រើប្រាស់ជាតិចំមុខដោយបុគ្គលិកមួយឡើយ ។
- ៤.៣. កម្ពសិទ្ធិករធម្មយោងនៃដឹងទូទៅ ដឹងទូទៅបុរី ត្រូវទទួលខុសត្រូវ អំពីការប្រើប្រាស់ សិទ្ធិរបស់ខ្លួននៅទីកន្លែងនៃសេវាក្រុម និងមិនត្រូវប្រើប្រាស់ដោយរោងរាយបំពាន ឬ ធ្វើសកម្មភាពណា ដែលអាចបង្ហាញឱ្យខាតដែលសេវាក្រុមទាំងនេះឡើយ ។
- ៤.៤. កម្ពសិទ្ធិករទាំងអស់នៅលំនៅប៊ែន ឬ សំណង់ធ្វើនៅក្នុង នៅក្នុងបុរី មានការពុំចិត្តលើការបង្កើតក្រុមសេវាក្រុមបង្កើត ចំណាយលើការបង្កើត ជូសជូល ឬ ជាតិសំបុរាណឱ្យ នូវសេវាក្រុមទាំងនេះ តាមសមាណក្រទៅទំហំដែនក្រោមនៃដឹងទូទៅ ឬ ដឹងទូទៅបុរី ឬ ដឹងសំណង់ធ្វើនៅក្នុងបុរី ឬ តាមការព្រម ព្រំងធ្វើនៅក្នុងបុរី ។
- ៤.៥. កម្ពសិទ្ធិករណាដែលមិនព្រមចូលរូមទទួលបន្ទុកចំណាយខាងលើនេះ បុមិនការពារតាមលក្ខខណ្ឌនៃ សណ្តាប័ត្រប៊ែន សាធារណៈ ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ និងបទបញ្ជាផីជាថីមនៅទីនេះ ។



ច្បាស់ ៥.. គារបាត់ដែងសេចក្តីផ្តើមអភិវឌ្ឍន៍និងក្រុមហ៊ុយ

- ៥.១. សិទ្ធិបាត់ដែងលើកម្មសិទ្ធិកត្តិជន នៃដឹក្សាត់ ដឹក្សាត់នៃក្រុមហ៊ុយ ត្រូវអនុវត្តតាមច្បាប់ និងបច្ចុប្បន្នតិចជារាយ។
- ៥.២. នៅពេលដែងសេចក្តីលើដឹក្សាត់ ដឹក្សាត់នៃក្រុមហ៊ុយ ឬ ដីសំណង់ធ្វើឡើងឡើងក្នុងបីរិបាយ និងការបន្ទាយរាយកក នៅសិទ្ធិបាត់ដែងលើដឹក្សាត់ ដឹក្សាត់នៃក្រុមហ៊ុយ ឬ ដីសំណង់ធ្វើឡើងឡើងក្នុងរួមចំនាំអស់ត្រូវដោរឡើងក្នុងបីរិបាយ ឬ ដីសំណង់ធ្វើឡើងឡើងក្នុងរួមចំនាំអស់ត្រូវដោរឡើងក្នុងបីរិបាយ។
- ៥.៣. អ្នកដោរសិទ្ធិ បុអ្នកលក់ និង/ឬ អ្នកទទួលសិទ្ធិបន្ទុ ឬ អ្នកទិញត្រូវដោរឡើងក្នុងបីរិបាយ និងការដែងសេចក្តីនេះ នៅរដ្ឋបាលសុវិរយោជី។
- ៥.៤. អ្នកដោរសិទ្ធិបុអ្នកលក់ និង/ឬ អ្នកទទួលសិទ្ធិបន្ទុ ឬ អ្នកទិញត្រូវដោរឡើងក្នុងបីរិបាយ និងការបង់ពន្លាផ្សេងទៀតនៃរដ្ឋបាលច្បាប់ក្នុងបីរិបាយ។

ច្បាស់ ៦.. គារក្រុមហ៊ុយ


- ៦.១. កម្មសិទ្ធិករនៃដឹក្សាត់ ដឹក្សាត់នៃក្រុមហ៊ុយ និងដីសំណង់ធ្វើឡើងឡើងក្នុងបីរិបាយបច្ចុប្បន្ន ឬ តណ៌កម្មការប្រប័ប្រង ដីមីនៅទូលបន្ទុកិច្ចការធ្វើឡើង ដែលបាត់ដែងនៅក្នុងនិងសេវាកម្មរួមនៃក្រុមហ៊ុយ ដែលមានសមាសភាពមួចដោងក្នុងចំណុច ៦.២ និងមានការកិច្ចម្យងទូទៅមានរយៈពេលប៉ុណ្ណោះ ចំណុច ៦.៣។
- ៦.២. ក្រុមប្រឹក្សាកិច្ច បុគម៌កម្មការប្រប័ប្រង ត្រូវប្រើប្រាស់និសពិក្សាប័ណ្ណចំណោមកម្មសិទ្ធិករនៃដឹក្សាត់ ដឹក្សាត់នៃក្រុមហ៊ុយ ឬ ដីសំណង់ធ្វើឡើងនៃក្រុមហ៊ុយ ឬ តាមរយៈការបានផ្តល់ក្នុងមហាសិទ្ធិបាត់។ ក្រុមប្រឹក្សាកិច្ច បុគម៌កម្មការប្រប័ប្រងត្រូវមានចែកចាយសម្រាប់ដែលបានបង្កើតឡើង។
- ៦.៣. ក្រុមប្រឹក្សាកិច្ច បុគម៌កម្មការប្រប័ប្រង មានការកិច្ចម្យងទូទៅដោយ៖
 - ប្រចាំនាក់ ០១ រូប
 - អនុប្រចាំនាក់ ០១ រូប
 - សមាជិកអចិន្តិក ០១ រូប
 - លេខាជិក ០១ រូប និងហេរពិក ០១ រូប : ជាជិនូយការដល់ក្រុមប្រឹក្សាកិច្ច ឬ តណ៌កម្មការប្រប័ប្រង ដើរការងាររដ្ឋបាល និងបិរញ្ញាណ។
- ៦.៤. ក្រុមប្រឹក្សាកិច្ច បុគម៌កម្មការប្រប័ប្រង មានការកិច្ចម្យងទូទៅដោយ៖
 - ធ្វើទៅនាក់ទៅនិងជាមួយគ្រប់កម្មសិទ្ធិករ នៃដឹក្សាត់ ដឹក្សាត់នៃក្រុមហ៊ុយ ឬ ដីសំណង់ធ្វើឡើងនៃក្រុមហ៊ុយ
 - ធ្វើទៅនាក់ទៅនិងជាមួយអ្នកដូល ឬ ដូលដីសំណង់សម្រាប់ក្រុមហ៊ុយ
 - ធ្វើទៅនាក់ទៅនិងជាមួយអ្នកដូល ឬ ដូលដីសំណង់សម្រាប់ក្រុមហ៊ុយ ដីមីជូនិយសម្រួលដល់កម្មសិទ្ធិករ
 - រួចប៉ែកប្រជុំ ឬ មហាសិទ្ធិបាត់ ដីមីសម្រេចលើក្រុមប្រឹក្សាកិច្ច ឬ ការប្រើប្រាស់ក្រុមប្រឹក្សាកិច្ច ឬ តណ៌កម្មការប្រប័ប្រងដី



- សម្របសម្រួលរវាងកម្មសិទ្ធិករនៃដឹក្សា ដឹក្សាតំនោះបាន បុគ្គលិកដោយនៅក្នុងបុរិ
គុណករណីដែលមានការខ្ចោះអំពីការធ្វើនឹងការបើប្រាស់ទីកន្លែងមូលដ្ឋានរបស់បុរិ។
- ៦.៤. កម្មសិទ្ធិករទាំងអស់ត្រូវរៀបចំមហាសម្ពិជាតាតដើម្បីប្រើប្រាស់ក្រុមប្រឹក្សាតាល បុគ្គលិកកម្មការ
ត្រូវបានប្រើប្រាស់ដើម្បីកំណត់ពីការផ្តល់សិទ្ធិសម្រេចនានា។ សមាគ្ងែសម្រេចទាំងឡាយត្រូវដឹងទៀត
ដើម្បីការរៀបចំកម្មសិទ្ធិករ ដូចមានចំណែកក្នុងចំណុច ៦.៤ ។
- ៦.៥. ដើម្បីសម្រេចលើកធម្មការអីមួយ ក្រុមប្រឹក្សាតាល បុគ្គលិកកម្មការត្រូវបាន
វិធីនៅក្នុងការធ្វើសម្រេចចិត្ត មុចខាងក្រោម៖
- ក- តម្រូវឱ្យមានសំឡេងតាមតម្រូវដោចចាត់នៅកម្មសិទ្ធិករទាំងអស់ សម្រាប់ការសម្រេចចិត្ត
ពាក់ព័ន្ធនឹងការកំណត់កម្រិតបញ្ហាដឹក្សានៅក្នុង ការផ្តល់ជូនប្រាការដែលបានប្រាការ ៦ ខាងលើ។
- ខ- តម្រូវឱ្យមានសំឡេងតាមតម្រូវដោចចាត់នៅកម្មសិទ្ធិករទាំងអស់ សម្រាប់ការសម្រេច
ចិត្ត ពាក់ព័ន្ធនឹងការកំប្រឈងសរបរបស់បុរិ ការផ្តល់ជូនបានប្រាការ ៦ ខាងលើ ដែល
ខុសពីរបាយការណ៍ដែលបានប្រាការដោយការកំណត់កម្រិតបញ្ហាដឹក្សានៅក្នុងការត្រូវយកជាមុនដ្ឋាន
សម្រាប់ការសម្រេចរបស់គ្មាន។
- ៦.៦. នៅក្នុងបុរិរោងរបស់បុរិ មិនអនុញ្ញាតឱ្យកម្មសិទ្ធិករឈាមមួយ ធ្វើសកម្មភាពដូចមួយនៅក្នុងថ្ងៃ ឬប្រព័ន្ធឌី
រាជពីរបាយការណ៍ដែលបានប្រាការដោយការកំណត់កម្រិតបញ្ហាដឹក្សានៅក្នុងការត្រូវយកជាមុនដ្ឋាន
សម្រាប់ការសម្រេចរបស់គ្មាន។

ច្បាស់ ៧... សមាងារសំណងជាយកជាសង្គមបុរិ គារទេសចរណ៍សំណងជាយកជាសង្គមបុរិ

- ៧.១. កម្មសិទ្ធិករនៃដឹក្សា ដឹក្សាតំនោះបាន បុគ្គលិកដោយនៅក្នុងបុរិ ត្រូវទទួលខុសត្រូវក្នុងការ
ផ្តល់ជូន ដែល និង /បុបន្ទុកដើរបីនៅទីតាំងដែលការងាររបស់ខ្លួន។ ការផ្តល់ជូន មិនអាចឱ្យ
ខុសពីរបាយការណ៍ដែលបានប្រាការដោយការកំណត់កម្រិតបញ្ហាដឹក្សានៅក្នុងការត្រូវយកជាមុនដ្ឋាន
សម្រាប់ការសម្រេចរបស់គ្មាន។
- ៧.២. កម្មសិទ្ធិករនៃដឹក្សា ដឹក្សាតំនោះបាន បុគ្គលិកដោយនៅក្នុងបុរិ ត្រូវទទួលខុសត្រូវក្នុងការ
ផ្តល់ជូន ដែល និង/បុបន្ទុកដើរបីនៅទីតាំងដែលការងាររបស់ខ្លួន។ ការចំណោមទាក់ទងនឹងការបើ
ប្រាស់ ការផ្តល់ជូន ការកំណត់កម្រិតបញ្ហាដឹក្សានៅក្នុងការត្រូវយកជាមុនដ្ឋាន ការរៀបចំ
តាមសមាថ្ងៃ នៅទីតាំងក្នុងការត្រូវយកជាមុនដ្ឋាន។
- ៧.៣. ការចំណោមដែលជាបន្ទុករបស់សហកម្មសិទ្ធិករនៃអាជីវកម្មកម្មសិទ្ធិ ដែលមាននៅក្នុងបុរិ ត្រូវឱ្យ
ក្រុមប្រឹក្សាតាល បុគ្គលិកកម្មការត្រូវបានអាជីវកម្មកម្មសិទ្ធិនៅក្នុងការត្រូវយកជាមុនដ្ឋាន
សម្រេចរវាងសហកម្មសិទ្ធិករ។



ក្រសក់ ៨.. និងអនុការប្រចិត្តផ្សេងៗ និងប្រើប្រាស់

វិវាទទាំងឡាយដែលកើតឡើងរវាងកម្មសិទ្ធិករនៃជីវិត ដើម្បីព័ត៌មាន និងជីសំណងផ្សេងទៀត នៅក្នុងបរិវិណ្ឌនៃបុរី ពាក់ព័ន្ធនឹងការប្រើប្រាស់សេវាល្អួម ប្រការប្រើប្រាស់ដីក្នុងបុរី គ្រឿងដោះស្រាយជាទិបាយជីបុន ដោយការសម្រេចក្នុងក្របខណ្ឌនៃក្រមប្រើក្រាតិាល បុគ្គលោកសារត្រប់ត្រងបុរី ដោយផ្តូរការិយាល័យនៃប្រជាធិបតេយ្យសារិយាល័យ និងប្រជាធិបតេយ្យក្នុងក្របខណ្ឌនៃក្រមប្រើក្រាតិាល ដែលសម្រេចជាចូវការសម្រាប់ការ សាងសង់បុរី។ ក្នុងករណីដែលមិនអាចដោះស្រាយបាន វិវាទនេះនឹងក្រុរៈដោះស្រាយដោយតុលាការ។

ក្រសក់ ៩.. ក្រសិទ្ធិភាពអនុទ័រ

បទបញ្ជាផ្ទៃក្នុងនេះ មានប្រសិទ្ធភាពអនុវត្តចាប់ពីថ្ងៃដែលអ្នកទទួលសិទ្ធិភាពជាកម្មសិទ្ធិករពេញ លក្ខណៈ ថ្ងៃប៉ែនជីវិត ដើម្បីព័ត៌មាន បុគ្គលោកសារត្រប់ត្រងនៃបុរី។

ថ្ងៃទី ខែ ឆ្នាំ

អ្នកចូលសិទ្ធិ

អ្នកទទួលសិទ្ធិ

ឈ្មោះ

ឈ្មោះ

ថ្ងៃទី ខែ ឆ្នាំ

ក្រុមប្រើក្រាតិាល ប្រជាធិបតេយ្យក្នុងក្របខណ្ឌនៃបុរី

ក្រសក់

(ហត្ថលេខា និងត្រា)

